

ការអនុវត្តវិញ្ញាបនបត្រអនុញ្ញាតដំណើរការស្ថានីយ៍ប្រេង ឬ ឧស្ម័នឥតធុន: (ទម្រង់ ៦)

APPLICATION FORM FOR CERTIFICATE OF FILLING STATION OPERATIONS (FORM B)



ព័ត៌មានទាំងឡាយត្រូវបំពេញដោយម្ចាស់ស្ថានីយ ឬ ប្រធានក្រុមហ៊ុន។

The following information is to be filed by the owner of the filling station or president of the company.

១- ព័ត៌មានអ្នកស្នើសុំ (Applicant Information)*

រូបវន្តបុគ្គល (Natural Person) នីតិបុគ្គល (Legal Entity)

ឈ្មោះអ្នកស្នើសុំ: _____ សញ្ជាតិ: _____ ភេទ: ប្រុស (Male)

Applicant's Name: _____ Nationality: _____ Sex: ស្រី (Female)

លេខអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន (ID/Passport Number): _____ ថ្ងៃខែឆ្នាំកំណើត (DoB): _____

អាសយដ្ឋានអ្នកស្នើសុំ (Address of Applicant): _____

លេខទូរស័ព្ទទំនាក់ទំនង (Telephone Number) : _____ អ៊ីមែល (E-mail): _____

បំពេញព័ត៌មានខាងក្រោម ប្រសិនបើម្ចាស់អាជីវកម្មជាជនបុគ្គល (Complete the following if the applicant is a legal entity) :

តួនាទី និងមុខនាមរបស់អ្នកស្នើសុំក្នុងក្រុមហ៊ុន : ប្រធានក្រុមហ៊ុន (Chairman/Managing Director/Director)

Position of Applicant in Company/Firm : តំណាងស្របច្បាប់របស់ក្រុមហ៊ុន (Duly Representative)

(សូមភ្ជាប់លិខិតអនុញ្ញាតលើកិច្ចសន្យាស្នើសុំជាតំណាង Please Attach Power of Attorney)

នាមករណ៍ក្រុមហ៊ុន : _____ លេខចុះបញ្ជីពាណិជ្ជកម្ម : _____

Firm/Company's Name : _____ Business Registration No. _____

អាសយដ្ឋានស្នាក់ការកណ្តាល (Office's Address) : _____

លេខទូរស័ព្ទទំនាក់ទំនង (Telephone Number) : _____ អ៊ីមែល (E-mail) : _____

(* ករណីអ្នកស្នើសុំជាបុគ្គល អ្នកស្នើសុំនឹងក្លាយទៅជាម្ចាស់ស្ថានីយ៍ប្រេង/ឧស្ម័នបន្ទាប់ ក្រោយពេលទទួលបានការអនុញ្ញាតដំណើរការស្ថានីយ៍។ ករណីអ្នកស្នើសុំជានីតិបុគ្គល ក្រុមហ៊ុននឹងក្លាយទៅជាម្ចាស់ស្ថានីយ៍ប្រេង/ឧស្ម័នបន្ទាប់ ក្រោយពេលទទួលបានការអនុញ្ញាតដំណើរការស្ថានីយ៍។ (In case of the applicant is natural person, the applicant will be legally the ownership of the filling station after getting the operation permission. In case of the applicant is a legal entity, the company/firm will be legally the ownership of the filling station after getting the operation permission.)

២- ព័ត៌មានប្រេងស្ថានីយ (Filling Station)

- ស្ថានីយប្រេងឥន្ធនៈ (Fuel Station)
- ស្ថានីយឧស្ម័នឥន្ធនៈ (Gas Station)
- ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ (Joint Fuel and Gas Station)

២.១- ព័ត៌មានអំពីទីតាំងស្ថានីយ (Location of Filling Station)

ឈ្មោះ ឬ ស្ថានីយប្រេងស្ថានីយ (Name of Filling Station) : _____

អាសយដ្ឋានស្ថានីយ (Address of Filling Station) : _____

ទំហំផ្ទៃដីសរុប- ផ្ទៃក្រឡាសរុប (Total Surface Area, m²) : _____ ប្រវែងក្បាលដី (Width) _____ ប្រវែងជម្រកដី (Length)

និយាមករ (Coordination) : រយៈពេលវែង (Longitude) : _____ រយៈទទឹង (Latitude) : _____

២.២- ព័ត៌មានពីសម្ភារៈ និងបឋមកណ្តាចរូបភាពទេសស្ថានីយ (Information on the Equipment and Facilities)

២.២.១. រោង (Storage Tanks)

ចំនួនរោងសរុប (Total of Storage Tanks) _____

រោងទី១ (1st Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី២ (2nd Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី៣ (3rd Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី៤ (4th Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី៥ (5th Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី៦ (6th Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី... (...Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី... (...Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

រោងទី... (...Tank) : ប្រភេទផលិតផល (Type of Product) _____ ប្រភេទរោង (Type of Tank) : _____

ចំណុះ (Volume) _____ លីត្រ (Litre) គម័រ ដាក់លើដី

(សូមភ្ជាប់មកជាមួយនូវរបាយការណ៍ប្រភេទនៃរោងនីមួយៗ គំនូសប្លង់រោងរោង និងប្លង់ដំឡើងរោង) (Please Attach the Specification of Each Tank, Chamber Design, and Installation Drawing of Tanks)

២.២.២. ទូចាក់ (Dispenser)

ចំនួនទូចាក់ (Number of Dispensers) _____ ចំនួនចំណូលចាក់សរុប (Total Number of Nozzles) _____

(សូមភ្ជាប់មកជាមួយនូវរបាយការណ៍ប្រភេទនៃទូចាក់នីមួយៗ និងគំនូសប្លង់ដំឡើងទូចាក់) (Please Attach the Specification of Each Dispenser and Installation Drawing of Dispensers)

២.២.៣. ប្រព័ន្ធចំណង់ខ្យល់ (Venting System)

ចំនួនចំណង់ (Number of Vents) _____ ទំហំចំណង់ខ្យល់ (Size) _____ ប្រវែងចំណង់ (Length) _____

(សូមភ្ជាប់មកជាមួយនូវគំនូសប្លង់ប្រព័ន្ធចំណង់ខ្យល់) (Please Attach the Layout of the Venting System)

២.២.៤ ប្រព័ន្ធចំណង់បង្ហូរ (Piping System)

សូមភ្ជាប់មកជាមួយនូវគំនូសប្លង់ប្រព័ន្ធចំណង់បង្ហូរ (Please Attach the Layout of the Piping System)

២.២.៥ អគារអគារផ្សេងៗ នៅក្នុងស្ថានីយ (Buildings Within Filling Station)

- អគារការិយាល័យ (Office Building) អគារសេវាកម្ម (Service Buildings) ហាងទំនិញ (Store)
- អគារផ្សេងៗ (Other Buildings) _____

២.២.៦ អគារអគារផ្សេងៗ នៅជុំវិញស្ថានីយ (Buildings Surrounding of Filling Station)

- អគារការិយាល័យ (Office Building) អគារសេវាកម្ម (Service Buildings) ហាងទំនិញ (Store) អាហារដ្ឋាន (Restaurant)
- អគារផ្សេងៗ (Other Buildings) _____

២.២.៧ គំនូសប្លង់កម្រិតភ្លើង និងវត្ថុជំនួយ (Firefighting Equipment and Absorbent Materials)

សូមភ្ជាប់មកជាមួយនូវគំនូសប្លង់ប្រព័ន្ធប្រយុទ្ធនឹងភ្លើង និងវត្ថុជំនួយ (Please Attach the Layout of the Firefighting Equipment and Absorbent Materials)

២.២.៤ កំណើតការសាងសង់

ថ្ងៃចំណុះ ចាប់ផ្តើមសាងសង់ (Date of Construction Commencement): _____

ថ្ងៃចំណុះ សាងសង់ចប់ជាស្ថាពរ (Date of Completed Construction): _____

ថ្ងៃចំណុះ ដំណើរការ (Date of Operation): _____

៣- ព័ត៌មានអំពីបុគ្គលិកស្ថានីយ (Information on Filling Station Employees)

ឈ្មោះអ្នកគ្រប់គ្រង (Name of Manager): _____ ភេទ (Sex) _____ ថ្ងៃចំណុះកំណើត (DoB) _____

សញ្ជាតិ (Nationality): _____ លេខទូរស័ព្ទ (Tel) _____

(សូមភ្ជាប់មកនូវប្រវត្តិរូបសរុបរបស់អ្នកគ្រប់គ្រង Please Attach the Curriculum Vitae)

ចំនួនបុគ្គលិកសរុប (Total Number of Employees): _____ នាក់

៤- ព័ត៌មានពីទុនវិនិយោគ (Information on the Investment)

តម្លៃប៉ាន់ស្មាននិយោគសរុប-គិតជាប្រាក់ (Estimated Total Investment Cost in Riel): _____

៥- ឯកសារភ្ជាប់មកជាមួយ (Supporting Documents Attached) :

- រូបថតម្ចាស់ស្ថានីយ ឬ ប្រធានក្រុមហ៊ុន ៤x៦ ចំនួន ៣សន្លឹក (3 Photos of Filling Station Owner or Company President 4x6) ចំនួន ១ ច្បាប់ (1 copy)
- ច្បាប់ចម្លងលិខិតវាយតម្លៃហេតុអ្វីៗ ពាក់ព័ន្ធនឹងស្ថានីយ ឬ គ្រួសារស្ថានីយ បើមាន (Copy of Letter of EIA from Ministry of Environment, If Have) ចំនួន ១ ច្បាប់ (1 copy)
- ច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ ពីមន្ទីរ ឬ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (Copy of Construction Permit from Ministry of Land Management Urban Planning and Construction or Its Provincial Departments) ចំនួន ១ ច្បាប់ (1 copy)
- ច្បាប់ចម្លងលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី (Copy of Permit from Local Authority) ចំនួន ១ ច្បាប់ (1 copy)
- បង្កាន់ដៃសេវាពិនិត្យតាមស្ថានីយស្ថានីយ ឬ វិញ្ញាបនបត្រអនុញ្ញាតដំណើរការស្ថានីយ (Service Fee Receipt for the Certificate of Filling Station Operations) ចំនួន ១ ច្បាប់ (1 copy)
- ច្បាប់ចម្លងលិខិតអនុញ្ញាតអំពីបច្ចេកទេសបង្ការភ្លើង និងពន្លត់អគ្គិសីទ (Copy of Certification Letter on Protection and Firefighting Technical) ចំនួន ១ ច្បាប់ (1 copy)
- ផែនទីបង្ហាញទីតាំងស្ថានីយដែលត្រូវបង្កើត (Map of Filling Station Location) ចំនួន ១ ច្បាប់ (1 copy)
- រូបសម្រាប់ស្ថាបត្យកម្ម និងរូបគ្រឿងរចនាសំណង់ (Architectural and Structural Drawing) ចំនួន ១ ច្បាប់ (1 copy)
- ច្បាប់ចម្លងលក្ខន្តិកៈ និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ក្នុងករណីជាភ្នាក់ងារ) (Copy of Statute and Certificate of Business Registration, If Legal Entity) ចំនួន ១ ច្បាប់ (1 copy)

ខ្ញុំសូមប្រកាសថាព័ត៌មានដែលបានបំពេញក្នុងតារាងនេះ និងក្នុងឯកសារភ្ជាប់មកជាមួយទាំងអស់ដូចមានយោងខាងលើ ពិតជាត្រឹមត្រូវ និងពិតប្រាកដ។
I/We, hereby, declare that the information given in this application including all attached supporting documents are true and correct.

..... ថ្ងៃទី.....ខែ.....ឆ្នាំ.....

សម្រាប់ប្រើប្រាស់ផ្ទាល់តែប៉ុណ្ណោះ.....
(Official Use Only)

ហត្ថលេខា និងឈ្មោះអ្នកស្នើសុំ
(Signature and Name of Applicant)